

រាជបណ្ឌិតសភាកម្ពុជា

ករណ៍បក្សិយាស័ព្ទក្នុងភាសាខ្មែរទំនើប

Verb Phrase in Modern Khmer Language

និស្សិត : វ៉ាន់ ប៊ុន

សាស្ត្រាចារ្យដឹកនាំ : បណ្ឌិត ម៉ៅ សុភ័ក្ត

សារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី ៣

ឯកទេស : ភាសាខ្មែរ

ការពារនៅខែសីហា ឆ្នាំ២០០៤

មាតិកា



ចំណងជើង	ទំព័រ
លំនាំដើម	០១
សេចក្តីផ្តើម	០២
ជំពូក១ កន្សោមពាក្យ	០៤
១. និយមន័យកន្សោមពាក្យ	០៤
២. ប្រភេទកន្សោមពាក្យ	០៧
២.១. កន្សោមគុណនាម	០៨
២.២. កន្សោមនិបាតស័ព្ទ	១០
២.៣. កន្សោមកិរិយាវិសេសន៍	១០
២.៤. កន្សោមនាម	១២
ជំពូក២ ធាតុ និងទម្រង់របស់កន្សោមកិរិយា	១៥
១. ទ្រឹស្តីមូលដ្ឋានក្នុងការសិក្សាទម្រង់របស់កន្សោមកិរិយា	១៥
១.១. វេយ្យាករណ៍ ឬក្បួនរចនាសម្ព័ន្ធកន្សោមពាក្យ	១៥
១.២. ដ្យាក្រាម	១៥
២. ធាតុរបស់កន្សោមកិរិយាក្នុងភាសាខ្មែរទំនើប	១៦
២.១. ពាក្យបង្កោល	១៧
២.២. កន្សោមពាក្យរលាប	១៧
២.២.១. កន្សោមនាម	១៧
២.២.២. កន្សោមនិបាត	១៩
២.២.២.១ ប្រភេទកិរិយាស័ព្ទ និងកន្សោមនិបាត	១៩
២.២.២.២. មុខងារកន្សោមនិបាតក្នុងកន្សោមកិរិយា	២០
២.២.៣. កន្សោមកិរិយាវិសេសន៍	២២
២.២.៤. ជំនួយ	២៣
២.២.៤.១. កាល	២៤
២.២.៤.២. កិរិយាជំនួយ	២៧

២.៣. ស្មោះរណប	៣៣
២.៣.១. និយមន័យស្មោះ	៣៤
២.៣.២. ស្មោះជាធាតុរណបរបស់កន្សោមកិរិយា	៣៦
២.៣.២.១. ស្មោះដែលមាននាទីជាកម្មរង	៣៦
២.៣.២.២. ស្មោះដែលមាននាទីជាតុណប្រធាន	៣៧
២.៣.២.៣. ស្មោះដែលមាននាទីជាកម្មទេសកាល	៣៧
៣. ទម្រង់កន្សោមកិរិយាក្នុងភាសាខ្មែរទំនើប	៣៩
សន្និដ្ឋាន	៤២
គន្ថនិទ្ទេស	៤៤
ឧបសម្ព័ន្ធ	៤៦

និមិត្តសញ្ញា និងអក្សរកាត់ដែលបានប្រើប្រាស់ក្នុងសារណានេះ

→	ទៅជា
+	ផ្សំនឹង
*	សញ្ញា * ប្រើពីមុខល្បះសម្គាល់ល្បះមិនត្រឹមត្រូវតាមភាសាខ្មែរ
ក.កិ.	កន្សោមកិរិយា
ក.កិ.វិ.	កន្សោមកិរិយាវិសេសន៍
ក.គុ.	កន្សោមគុណនាម
ក.ន.	កន្សោមនាម
ក.និ.	កន្សោមនិបាតស័ព្ទ
កិ.	កិរិយា
កិ.ចំណង	កិរិយាចំណង
កិ.ជំនួយ	កិរិយាជំនួយ
សព្វ.	សព្វនាម

ABSTRACT

VERB PHRASE IN MODERN KHMER LANGUAGE

Some researchers have presented the words classes in modern Khmer language in their theses, so it is time to reach to the syntax of words. But it is not possible to deal with all the phrases of their headwords at once. The researcher picks out only *Verb Phrase* to deal in his thesis. The thesis consists of two chapters only. The first one introduces the term *phrase* and *verb phrase*, while the second one focuses on the verb phrase in modern Khmer language.

The research depends upon the secondary sources and the morpho-syntax theory of linguistics.

Chapter one, titled phrase, is about what the term *phrase* and *subclasses of phrase* are. In this chapter, the researcher presents the definitions in both English and French by their grammarians and linguists, and then a concluded definition is made according to the morpho-syntax theory.

Chapter two, titled verb phrase in modern Khmer language, focuses mainly on verb phrase in modern Khmer language--its syntax. Because verb phrase may contain other phrases or clauses according to the subclasses of verb, the researcher presents their existence in the verb phrase, their functions, and how they come--its order--in it. This is to study with the phrase-structure rule and diagram.

At last, we have general rule of the form of verb phrase in modern Khmer language, and we remain the term *predicate* as the function of verb phrase in sentences. However, we still have some problems to deal with in Khmer language, some of which are raised in the thesis for the next researchers.